


# ត្រូវ ញ៉ាំ ដំបូង



[seattle.gov/util/stopfoodwaste](http://seattle.gov/util/stopfoodwaste)

ប្រើរូបបិត **ត្រូវញាំដំបូងនេះ** ដើម្បីដាក់ផ្លាកលើប្រអប់ ឬធ្មើនៅក្នុងទូរទឹកកករបស់អ្នក។ ដាក់ម្ហូបដែលត្រូវញាំមុននៅក្នុងប្រអប់ ដូច្នោះ  
អ្នករាល់គ្នានឹងដឹងថាត្រូវរកញាំអាហារនោះជាមុនសិន។

សន្សំប្រាក់  
រក្សាបរិស្ថាន  
បន្ថយកាកសំណល់អាហារ



**Seattle  
Public  
Utilities**